



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹងសមាគមអាដហុក អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច(អាយស៊ីអេសអូ) អង្គការស្ថានយុត្តិធម៌អន្តរជាតិ(អាយប៊ីដេ) បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៧៧ នាក់ (៥១% ជាស្រ្តី និង ៨០% ជាជនជាតិដើមភាគតិចឡាវ) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.  
ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាពលរដ្ឋយុវ

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី	
<b>១.ការចុះបញ្ជីជីសហគមន៍</b>	<ul style="list-style-type: none"> <li>សុំឱ្យមានការចុះបញ្ជីជីសហគមន៍ទាំង ៣ភូមិ ក្នុងឃុំដាក់ដាំគឺ ភូមិពូឆប ចំនួន១០៣៦ ហិកតា ភូមិពូឡេ ចំនួន១៩៥០ ហិកតា និងភូមិពូត្រែង ១៣៣៩ហិកតា និងឱ្យរួចរាល់យ៉ាងយូរនៅ ឆ្នាំ២០១៤។</li> </ul>
<b>២.ការសាងសង់ផ្លូវ</b>	<ul style="list-style-type: none"> <li>សុំសាងសង់ផ្លូវក្រាលគ្រួសក្រហមពីភូមិពូឆប ទៅកាន់ភូមិពូឡេ និងពីភូមិពូឡេ ទៅ ដល់ភូមិពូត្រែង ដែលមានប្រវែង ៥៨០០ម៉ែត្រ គុណនឹង៦ម៉ែត្រ ដោយធ្វើស្ថានចំនួន ៣កន្លែង មួយកន្លែងៗ មាន ប្រវែង ១១ម៉ែត្រ គុណនឹង ៩ម៉ែត្រ និងដាក់លូចំនួន ៤កន្លែងទៀត ដោយមួយកន្លែងប្រើលូមុខកាត់ ០.៦ម៉ែត្រ ចំនួន ៦កង់ ដោយចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៥។</li> </ul>

<p><b>៣. ការទប់ស្កាត់ការបំផ្លាញព្រៃឈើ</b></p> <ul style="list-style-type: none"> <li>• សុំជួយទប់ស្កាត់ការកាប់ព្រៃឈើសហគមន៍ពីសំណាក់ឈ្មួញ និងក្រុមហ៊ុននៅចំនុច <b>អូរភ្លើនចារតាប់</b> កេះកាប់ចង់ល្ងង និងតំបន់ពឹងប្រុងភ្លើនប៉េសថូ ចាប់ពីពេលនេះ។</li> </ul>
<p><b>៤. ការសាងសង់សាលាប្រជុំភូមិ ឬសហគមន៍</b></p> <ul style="list-style-type: none"> <li>• សុំជួយសាងសង់សាលាប្រជុំភូមិ ឬសហគមន៍ទាំង៣ភូមិក្នុងឃុំដាក់ដាំ ដោយសាលានីមួយៗ មានទំហំ ១០ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ហ្វីប្រូស៊ីម៉ង់ បាតក្រោមចាក់សាបដោយសាងសង់នៅដើមឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។</li> </ul>
<p><b>៥. គ្រូមត្តេយ្យ</b></p> <ul style="list-style-type: none"> <li>• សុំផ្តល់គ្រូមត្តេយ្យយ៉ាងហោចណាស់ ២នាក់ សម្រាប់សាលាបឋមសិក្សាដាក់ដាំ ដោយគ្រូម្នាក់សម្រាប់បង្រៀនពេលព្រឹក និងម្នាក់ទៀតបង្រៀនពេលល្ងាច អោយបានត្រឹម ឆ្នាំ២០១២។</li> </ul>

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក សម រង្ស៊ី តំណាងគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមប្រឹក្សាឃុំប្រចាំឃុំដាក់ដាំ មានប្រសាសន៍ថា «អាទិភាពខ្លះមាននៅក្នុងកម្មវិធីវិនិយោគរួចហើយ ដូចជាផ្លូវ តែដល់ពេលចុះសិក្សាគម្រោងមានប៉ះពាល់ដីរបស់បងប្អូន បងប្អូនមិនព្រមក៏មានការផ្អាកវិញ សុំឱ្យបងប្អូនមានការរួមចំណែកទាំងអស់គ្នា»។ លោកបន្តទៀតថា «យើងប្រឹងដោះស្រាយបន្តទៀតចំពោះតម្រូវការនៅក្នុងឃុំយើង ហើយសូមអរគុណចំពោះក្រុមការងារអង្គការខុមហ្វ្រែលដែលបានរៀបចំសិក្ខាសាលានេះឡើង»។

- សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖
១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
  ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដៃកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
  ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ឃួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 023